

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារ

លេខ... ៧៧៧ អន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៧

សេចក្តីណែនាំ

ស្តីពី

សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក

នៅក្នុងការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងប្រកាសលេខ ១៤៨០ សហវ.ប្រក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីវិធាននិង នីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន ពន្ធដារ មានសមត្ថកិច្ចក្នុងការទទួល និងដោះស្រាយបណ្តឹងតវ៉ាពន្ធដារទាំងឡាយដែលកើតចេញពីការមិនពេញចិត្តរបស់ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក (អ្នកតវ៉ា) ចំពោះការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ ការទាមទារបំណុលពន្ធ សេចក្តីសម្រេច ឬវិធានការផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ។ ក្នុងគោលបំណងឱ្យការដាក់ពាក្យបណ្តឹងតវ៉ា និងកិច្ចដំណើរ ការដោះស្រាយបណ្តឹងតវ៉ា ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព សុចរិតភាព យុត្តិធម៌ សុក្រឹតភាព និងភាពទាន់ពេល អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដល់អ្នកតវ៉ា ដូចខាងក្រោម៖

១. សិទ្ធិក្នុងការដាក់ពាក្យបណ្តឹងតវ៉ា

អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលមិនពេញចិត្តចំពោះ ការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ ការទាមទារ បំណុលពន្ធ សេចក្តីសម្រេច និងវិធានការផ្សេងៗដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា នៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីស្នើសុំកែប្រែនូវចំណែកណាមួយ ឬទាំងស្រុងនូវសេចក្តីសម្រេចរបស់ អគ្គ នាយកដ្ឋានពន្ធដារ។ សិទ្ធិតវ៉ានេះ ត្រូវកម្រិតព្រំដែន ត្រឹមដើមហេតុ ឬព័ត៌មានផ្សេងទៀត ដែលមាននៅក្នុងការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ សេចក្តីសម្រេច ឬវិធានការផ្សេងៗ ឬនីតិវិធីប្រមូលពន្ធរបស់រដ្ឋបាលសារពើពន្ធប៉ុណ្ណោះ។

ស្របតាមមាត្រា ១១៨ និងមាត្រា ១២០ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកតវ៉ាមានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា មក អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកតវ៉ា បានទទួលលិខិតជូនដំណឹងស្តីពី ការកំណត់ពន្ធ ការកំណត់ពន្ធឡើងវិញ លិខិតទាមទារបំណុលពន្ធ សេចក្តីសម្រេច និងវិធានការផ្សេងៗ របស់អគ្គនាយកដ្ឋាន ពន្ធដារ។ ការដាក់ពាក្យបណ្តឹងតវ៉ា ហួសរយៈពេលកំណត់ខាងលើ អាចជាកម្មវត្ថុនៃការបដិសេធមិនទទួលយកមក ដោះស្រាយ ដោយមានការបញ្ជាក់ហេតុផលច្បាស់លាស់។

២. ខ្លឹមសារនៃការបណ្តឹងតវ៉ា

អ្នកតវ៉ាត្រូវប្រើប្រាស់ទម្រង់នៃកិច្ចពាក្យបណ្តឹងតវ៉ា ដូចបានភ្ជាប់មកជាមួយ ឬអាចទាញយកពីគេហទំព័ររបស់ អគ្គនាយកដ្ឋានពន្ធដារ ហើយត្រូវបំពេញលក្ខខណ្ឌ ដូចមានចែងក្នុងប្រការ៥ ប្រការ៦ និងប្រការ៧ នៃប្រកាសលេខ

១៤៧០ សហវ.ប្រក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋានពន្ធដារ សូម
ណែនាំឱ្យអ្នកតវ៉ាយកចិត្តទុកដាក់បន្ថែមលើចំណុចមួយចំនួនដូចខាងក្រោម៖

- អាសយដ្ឋានរបស់អ្នកតវ៉ា ត្រូវមានភាពពេញលេញ និងពិតប្រាកដ
- លេខទូរស័ព្ទរបស់អ្នកតវ៉ា (អ្នកទទួលបន្ទុកបណ្តឹងតវ៉ា) ត្រូវតែអាចទាក់ទងបាន
- កម្មវត្ថុជាក់លាក់ក្នុងបណ្តឹងតវ៉ា៖ អ្នកតវ៉ាត្រូវបញ្ជាក់ឱ្យច្បាស់អំពីចំណុចដែលខ្លួនមិនពេញចិត្តនឹងវិធានការ
ឬសេចក្តីសម្រេច ទាំងស្រុង ឬចំណែកណាមួយ ដែលជាកម្មវត្ថុនៃបណ្តឹងតវ៉ា
- សំអាងហេតុ៖ អ្នកតវ៉ាត្រូវបកស្រាយពីព្រឹត្តិការណ៍ អង្គហេតុ ច្បាប់ឬបទប្បញ្ញត្តិ ដែលអ្នកតវ៉ាយល់ថាត្រឹម
ត្រូវ និងជាមូលដ្ឋាននាំឱ្យមានការកែប្រែវិធានការឬសេចក្តីសម្រេច ដែលជាកម្មវត្ថុនៃបណ្តឹងតវ៉ា
- ភស្តុតាងដែលអ្នកតវ៉ាយល់ថាគាំទ្រ និងជាប្រយោជន៍ដល់បណ្តឹងតវ៉ា ត្រូវភ្ជាប់មកជាមួយពាក្យបណ្តឹងតវ៉ា
- បន្ទុកភស្តុតាងដើម្បីបញ្ជាក់ថាវិធានការ ឬសេចក្តីសម្រេចផ្សេងទៀត មិនត្រឹមត្រូវ គឺស្ថិតនៅលើអ្នកតវ៉ា
ដោយអ្នកតវ៉ាត្រូវប្រមូល និងផ្តល់ជូននូវភស្តុតាងដើម្បីគាំទ្របណ្តឹងតវ៉ារបស់ខ្លួន
- សេចក្តីសន្និដ្ឋាន៖ គឺជាការស្នើសុំរបស់អ្នកតវ៉ាដោយផ្អែកលើ អង្គហេតុ និងអង្គច្បាប់
- លិខិតផ្ទេរសិទ្ធិដល់អ្នកតំណាង ក្នុងករណីនាយកសហគ្រាសអវត្តមាន (ដោយភ្ជាប់មកជាមួយនូវឯកសារ
អត្តសញ្ញាណរបស់អ្នកតំណាងនោះ)។

៣. កាតព្វកិច្ចរបស់អ្នកតវ៉ា

ដើម្បីឱ្យកិច្ចដំណើរការដោះស្រាយបណ្តឹងតវ៉ាប្រព្រឹត្តទៅដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា អ្នកតវ៉ាត្រូវ
មានកាតព្វកិច្ចដូចខាងក្រោម៖

- ចូលរួមដោះស្រាយបណ្តឹងតវ៉ា តាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ។ ក្នុងករណីដែលអ្នកតវ៉ាមិនអាច
ចូលរួមតាមការអញ្ជើញ ត្រូវលើកមូលហេតុសមស្រប ជាលាយលក្ខណ៍អក្សរឱ្យបានមុន ៣ថ្ងៃនៃកាល
បរិច្ឆេទជួបប្រជុំ។ ការស្នើសុំពន្យារពេលចូលរួមដោះស្រាយបណ្តឹងតវ៉ាមិនត្រូវលើសចំនួន ៧ ថ្ងៃឡើយ។
អ្នកតវ៉ាដែលបានដាក់ពាក្យបណ្តឹងតវ៉ា អាចចាត់តាំងអ្នកតំណាងមកចូលរួមក្នុងកិច្ចដំណើរការដោះស្រាយ
បណ្តឹងតវ៉ា។ អ្នកតំណាងត្រូវមានលិខិតផ្ទេរសិទ្ធិ (ដោយភ្ជាប់មកជាមួយនូវឯកសារអត្តសញ្ញាណរបស់អ្នក
តំណាងនោះ) និងមានសមត្ថភាពចូលរួមដោះស្រាយបណ្តឹងតវ៉ា។ អគ្គនាយកដ្ឋានពន្ធដារ មានសិទ្ធិបដិសេធ
អ្នកតំណាង ក្នុងករណីដែលអ្នកតំណាងនោះមិនមានសមត្ថភាព ឬមិនបានដឹងច្បាស់អំពីសកម្មភាពអាជីវកម្ម
ពាក់ព័ន្ធនឹងកម្មវត្ថុនៃបណ្តឹងតវ៉ារបស់អ្នកផ្តល់សិទ្ធិ
- ផ្តល់ភស្តុតាងចាំបាច់នានា ដែលគាំទ្រដល់បណ្តឹងតវ៉ាតាមការស្នើសុំរបស់អង្គភាពដោះស្រាយបណ្តឹងតវ៉ា។
ចំពោះឯកសារត្រូវធ្វើជាភាសាខ្មែរ។ ភស្តុតាងត្រូវផ្តល់តាមពេលវេលាកំណត់របស់អង្គភាពដោះស្រាយ
បណ្តឹងតវ៉ា។ ការស្នើសុំពន្យារពេលផ្តល់ភស្តុតាងដែលស្នើសុំ ត្រូវមានមូលហេតុសមស្រប និងមិនឱ្យហួស
រយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការ
- ទទួលខុសត្រូវចំពោះមុខច្បាប់ នូវរាល់ភស្តុតាងដែលផ្តល់ជូនអង្គភាពដោះស្រាយបណ្តឹងតវ៉ា
- អនុវត្តតាមសេចក្តីសម្រេចដោះស្រាយបណ្តឹងតវ៉ារបស់អគ្គនាយកដ្ឋានពន្ធដារ។

Handwritten mark

៤. សិទ្ធិប្តឹងបណ្តឹង

ប្រសិនបើអ្នកឥតមិនយល់ព្រមលើសេចក្តីសម្រេចដោះស្រាយបណ្តឹងឥតរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឥតអាចដាក់ពាក្យបណ្តឹងឥតទៅកាន់តុលាការក្រុងភ្នំពេញដោះស្រាយវិវាទសារពើពន្ធ ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកឥតបានទទួលលិខិតជូនដំណឹងអំពីសេចក្តីសម្រេចនោះ។

សេចក្តីសម្រេចដោះស្រាយបណ្តឹងឥតរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាសេចក្តីសម្រេចចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ អ្នកឥតមិនមានសិទ្ធិប្តឹងទៅតុលាការក្រុងភ្នំពេញដោះស្រាយវិវាទសារពើពន្ធ ឬតុលាការ ដោយពុំទាន់ទទួលបានសេចក្តីសម្រេចចុងក្រោយនេះឡើយ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកទាំងអស់ នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ប្រតិភូរាជរដ្ឋាភិបាល



នាយកដ្ឋានអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

[Signature]
គង់ វិបុល

ឧបសម្ព័ន្ធ នៃប្រកាសលេខ១៤៧០សហវ.ប្រក
ចុះថ្ងៃទី ០៦ ខែវិច្ឆិកាឆ្នាំ២០១៥

គំរូទី១. ពាក្យបណ្តឹងតវ៉ា របស់អ្នកជាប់ពន្ធជារបន្តបុគ្គល

ពាក្យបណ្តឹងតវ៉ារបស់អ្នកជាប់ពន្ធ

ឈ្មោះ÷

អត្តសញ្ញាណ÷ (លេខអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន)

អាសយដ្ឋាន÷

លេខទូរស័ព្ទ÷

សារអេឡិចត្រូនិច÷

....., ថ្ងៃទី..... ខែ..... ឆ្នាំ.....

សូមគោរពជូន

ឯកឧត្តម (គោរមងារ) អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

កម្មវត្ថុ÷ ។

យោង÷ - (សេចក្តីសម្រេច ឬវិធានការណ៍ និងកាលបរិច្ឆេទ ដែលជាកម្មវត្ថុនៃបណ្តឹង)

- (លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បើសិនជាមាន)

- (ឯកសារ ឬភស្តុតាង)។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្តម (គោរមងារ) អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មេត្តាជ្រាបថា ផ្អែកតាម (សេចក្តីសម្រេច ឬវិធានការណ៍ ដោយមានបញ្ជាក់កាលបរិច្ឆេទ ដែលអ្នកតវ៉ាមិនពេញចិត្ត) ខ្ញុំបាទ/នាងខ្ញុំ យល់ឃើញ ដូចខាងក្រោម÷

ក. អង្គហេតុ

.....

ខ. មូលដ្ឋាន និងសំអាងហេតុ

.....

គ. សន្និដ្ឋាន

.....

អាស្រ័យហេតុនេះ ខ្ញុំសូមឯកឧត្តម អគ្គនាយកមេត្តាពិនិត្យនិងដោះស្រាយលើពាក្យបណ្តឹងរបស់ ខ្ញុំបាទ/នាងខ្ញុំ ខាងលើ ដោយក្តីអនុគ្រោះ។

សូមឯកឧត្តម (គោរមងារ) អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារទទួលនូវការគោរព អំពីខ្ញុំបាទ/នាងខ្ញុំ

ឈ្មោះអ្នកតវ៉ា ឬតំណាងស្របច្បាប់

ហត្ថលេខា ឬ ស្នាមមេដៃ

W
r

គំរូទី២. ពាក្យបណ្តឹងពីរ របស់អ្នកជាប់ពន្ធជាមីតិបុគ្គល

ពាក្យបណ្តឹងតវ៉ារបស់អ្នកជាប់ពន្ធ



នាមករណ៍ក្រុមហ៊ុន÷

អត្តសញ្ញាណ÷ (VAT IN/PIN/...)

អាសយដ្ឋានទីស្នាក់ការ÷

លេខទូរស័ព្ទ÷

សារអឡើងត្រួត÷

....., ថ្ងៃទី..... ខែ..... ឆ្នាំ.....

សូមគោរពជូន

ឯកឧត្តម (គោរមងារ) អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ

កម្មវត្ថុ÷ ។

យោង÷ - (សេចក្តីសម្រេច ឬវិធានការណ៍ និងកាលបរិច្ឆេទ ដែលជាកម្មវត្ថុនៃបណ្តឹង)

- (លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បើសិនជាមាន)

- (ឯកសារ ឬភស្តុតាង)។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្តម (គោរមងារ) អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មេត្តាជ្រាបថា ផ្អែកតាម (សេចក្តីសម្រេច ឬវិធានការណ៍ ដោយមានបញ្ជាក់កាលបរិច្ឆេទ ដែលអ្នកតវ៉ាមិនពេញចិត្ត) ខ្ញុំបាទ/នាងខ្ញុំ យល់ឃើញ ដូចខាងក្រោម÷

ក. អង្គហេតុ

.....

ខ. មូលដ្ឋាន និងសំអាងហេតុ

.....

គ. សន្និដ្ឋាន

.....

អាស្រ័យហេតុនេះ ខ្ញុំសូមឯកឧត្តម អគ្គនាយកមេត្តាពិនិត្យនិងដោះស្រាយលើពាក្យបណ្តឹងរបស់ ខ្ញុំបាទ/នាងខ្ញុំ ខាងលើ ដោយក្តីអនុគ្រោះ។

សូមឯកឧត្តម (គោរមងារ) អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារទទួលនូវការគោរព អំពីខ្ញុំបាទ/នាងខ្ញុំ

តំណាងស្របច្បាប់របស់ក្រុមហ៊ុន

ហត្ថលេខា

(ត្រារបស់ក្រុមហ៊ុន)